



GC គ្រុបវិបរ



តើអ្វីទៅជា GC គ្របដណ្តប់ ?

GC គ្របដណ្តប់ គឺជាគម្រោងធានារ៉ាប់រងរយៈពេល១ឆ្នាំ ដែលត្រូវបានរចនាឡើងយ៉ាងពិសេសសម្រាប់បុគ្គលិករបស់អ្នក និងសមាជិកគ្រួសាររបស់ពួកគាត់។ គម្រោងនេះផ្តល់នូវការការពារ 24/7 សម្រាប់ពួកគាត់មិនថាពួកគាត់នៅទីកន្លែងណាក៏ដោយ។

តើអ្នកណាសាកសមនឹង GC គ្របដណ្តប់?

បុគ្គលិករបស់អ្នក និងស្វាមី/ភរិយា/បុត្រជីតារបស់ពួកគាត់។

ហេតុអ្វីជ្រើសរើស GC គ្របដណ្តប់?

GC គ្របដណ្តប់ គឺជាគម្រោងធានារ៉ាប់រងដែលមានតម្លៃសមរម្យ និងផ្តល់ការការពារខ្ពស់ ព្រមទាំងមានជម្រើសជាច្រើនសម្រាប់ជ្រើសរើសជាមួយនឹងសំណងមរណភាព និងពិការភាពដោយគ្រោះថ្នាក់ជាយថាហេតុរហូតដល់ ៦ ដងនៃទឹកប្រាក់ត្រូវបានធានា។ លើសពីនេះទៅទៀត លោកអ្នកក៏អាចជារន្ធអត្ថប្រយោជន៍បន្ថែមមេឌីវែរ ភ្ជាប់ជាមួយ GC គ្របដណ្តប់ ដើម្បីផ្តល់នូវអត្ថប្រយោជន៍បន្ថែមដល់បុគ្គលិករបស់លោកអ្នក ដូចជាប្រាក់ឧបត្ថម្ភសម្រាកពេទ្យអត្ថប្រយោជន៍សម្រាប់ការរក្សាទុក និងអត្ថប្រយោជន៍សម្រាប់ជំងឺគ្រុនឈាម/គ្រុនចាញ់។

កម្មវត្ថុនៃការធានារ៉ាប់រង

អាយុជីវិតនៃសមាជិកដែលត្រូវបានធានា។



លក្ខណៈនៃផលិតផល

ចំនួនសមាជិកដែលត្រូវបានធានា	ចាប់ពី 5នាក់ឡើង
អាយុសមាជិកដែលត្រូវបានធានា / ស្វាមីប្តីឬកិរិយារបស់គាត់	18 – 64ឆ្នាំ
អាយុបុត្រីតារបស់សមាជិកដែលត្រូវបានធានា	1 – 17ឆ្នាំ
រយៈពេលធានារ៉ាប់រង	1ឆ្នាំ
ទឹកប្រាក់ត្រូវបានធានា	ចាប់ពី \$5,000ឡើង

លក្ខខណ្ឌនៃការបង់បុព្វលាភ	
វិធីសាស្ត្របង់បុព្វលាភ	ប្រចាំឆ្នាំ ប្រចាំឆមាស ប្រចាំត្រីមាស ប្រចាំខែ
មធ្យោបាយបង់បុព្វលាភ	ការផ្ទេរប្រាក់តាម App ឬគណនីធនាគារសាច់ប្រាក់ មូលប្បទានបត្រ
ការបំពាន	បន្ទាប់ពីការបង់បុព្វលាភធានារ៉ាប់រងលើកទី 9 (មួយ) ការខកខានក្នុងការបង់បុព្វលាភធានារ៉ាប់រងបន្តបន្ទាប់នៅកាលបរិច្ឆេទដល់កាលកំណត់បង់នឹងត្រូវបានចាត់ទុកជាការបំពានលក្ខខណ្ឌបង់បុព្វលាភធានារ៉ាប់រង។ ប្រសិនបើបុព្វលាភធានារ៉ាប់រងនៅតែមិនទាន់បានបង់បន្ទាប់ពីរយៈពេលអនុគ្រោះ (30ថ្ងៃ) ដល់កាលកំណត់ បណ្តុសឡារ៉ាប់រងនឹងត្រូវផ្អាកសុពលភាព គិតចាប់ពីថ្ងៃបន្ទាប់នៃថ្ងៃផុតកំណត់នៃរយៈពេលអនុគ្រោះ ហើយបណ្តុសឡារ៉ាប់រងនេះនឹងមិនមានសុពលភាពក្នុងអំឡុងពេលនៃការផ្អាកសុពលភាពនេះឡើយ។

វិសាលភាពនៃការធានារ៉ាប់រង

ផលិតផលនេះធានាទៅលើមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ដោយជំងឺ និងគ្រោះថ្នាក់ជាយថាហេតុសម្រាប់សមាជិកដែលត្រូវបានធានាក្នុងអំឡុងពេលដែលការធានារ៉ាប់រងរបស់គាត់កំពុងមានសុពលភាព។

អត្ថប្រយោជន៍ធានារ៉ាប់រង

សំណងមរណភាព និងពិការភាពទាំងស្រុងនិងជាអចិន្ត្រៃយ៍

ទឹកប្រាក់ត្រូវបានធានាមូលដ្ឋាននឹងត្រូវផ្តល់ជូន ក្នុងករណីសមាជិកដែលត្រូវបានធានាទទួលមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍

**សំណងមរណភាព និងពិការភាពទាំងស្រុងនិងជាអចិន្ត្រៃយ៍
ដោយគ្រោះថ្នាក់ជាយថាហេតុ**

ទឹកប្រាក់ត្រូវបានធានាលើគ្រោះថ្នាក់ជាយថាហេតុនឹងត្រូវផ្តល់ជូន ក្នុងករណី
សមាជិកដែលត្រូវបានធានាទទួលមរណភាព ឬពិការភាពទាំងស្រុង និងជា
អចិន្ត្រៃយ៍ដោយគ្រោះថ្នាក់ជាយថាហេតុ

**សំណងមរណភាព និងពិការភាពទាំងស្រុងនិងជាអចិន្ត្រៃយ៍
សម្រាប់ស្វាមីឬភិរយា/បុត្រជីតា**

ទឹកប្រាក់ត្រូវបានធានាមូលដ្ឋាននៃស្វាមីឬភិរយា/បុត្រជីតានឹងត្រូវផ្តល់ជូន
(ប្រសិនបើមាន) ក្នុងករណីស្វាមីឬភិរយា/បុត្រជីតាសមាជិកដែលត្រូវបាន
ធានាទទួលមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍

**ទទួលបានការការពារកាន់តែប្រសើរដោយ
បន្ថែមនូវអត្ថប្រយោជន៍ខាងក្រោម៖**

- ✓ អត្ថប្រយោជន៍គ្រូបមេឌីវែរ
- ✓ អត្ថប្រយោជន៍ការពារបន្ថែមជាក្រុមលើគ្រោះថ្នាក់ជាយថាហេតុ
- ✓ អត្ថប្រយោជន៍បន្ថែមគ្រូបមេឌីខាស
- ✓ អត្ថប្រយោជន៍បន្ថែមគ្រូបមេឌីផ្លាស
- ✓ អត្ថប្រយោជន៍ការពារបន្ថែមជាក្រុមលើពិការភាពដោយផ្នែក
ដោយគ្រោះថ្នាក់ជាយថាហេតុ

ករណីមិនធានា

- ១. មរណភាព**
- មិនមានសំណងមរណភាពនឹងត្រូវផ្តល់ជូននោះទេ ប្រសិនបើមរណភាពរបស់សមាជិកដែលត្រូវបានធានា
ត្រូវបានបង្កឡើងដោយផ្ទាល់ ឬដោយប្រយោល ទាំងស្រុង ឬដោយផ្នែក ដោយសារព្រឹត្តិការណ៍ណា
មួយដូចខាងក្រោម៖
- (១) ការធ្វើអត្តឃាតក្នុងរយៈពេល ២ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទចាប់ផ្តើមសុពលភាពនៃបណ្ណសន្យារ៉ាប់រង
ឬកាលបរិច្ឆេទនៃការដាក់បន្តសុពលភាពបណ្ណសន្យារ៉ាប់រងឡើងវិញ ដោយយកកាលបរិច្ឆេទណាមួយចុង
ក្រោយ។
 - (២) ការប្រព្រឹត្ត ឬប៉ុនប៉ងប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ។
 - (៣) វីរុសហ៊ីវ (HIV) និង/ឬជំងឺណាមួយដែលជាប់ទាក់ទងនឹងវីរុសហ៊ីវ (HIV) ដែលរួមមានទាំងជំងឺ
អេដស៍ និង/ឬការបំប្លែង ការរីករាលដាល ឬការប្រែប្រួលនៃមេរោគអេដស៍។

(៤) ការប្រើប្រាស់ថ្នាំញៀន ឬថ្នាំភ្លេចអារម្មណ៍ ឬការសេពគ្រឿងស្រវឹងហួសកម្រិត ឬបើកបរយានជំនិះក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឬរោគសញ្ញាផ្សេងៗដូចដែលបានកំណត់ដោយច្បាប់ដែលបានចូលជាធរមាន។

២. ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍

ក្រុមហ៊ុនមិនធានាលើការបាត់បង់ ឬពិការភាពដែលបណ្តាលមកពីព្រឹត្តិការណ៍ដែលកើតឡើងដោយផ្ទាល់ ឬដោយប្រយោល ទាំងស្រុង ឬ ដោយផ្នែក ដោយសារព្រឹត្តិការណ៍ណាមួយដូចខាងក្រោម៖

- (១) ការធ្វើអត្តឃាត ឬប៉ុនប៉ងធ្វើអត្តឃាត ឬធ្វើឲ្យរបួសខ្លួនឯង ទោះស្ថិតក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយ។
- (២) ការឆ្លងវីរុសហ៊ីវ (HIV) រោគសញ្ញានៃជំងឺអេដស៍ ឬជំងឺដែលទាក់ទងនឹងជំងឺអេដស៍។
- (៣) សង្គ្រាម (មិនចាត់ប្រកាស ឬមិនបានប្រកាស) សកម្មភាពលុកលុយរបស់សត្រូវបរទេស សង្គ្រាមស៊ីវិល បដិវត្តន៍ ចលនាបះបោរ ការធ្វើរួមគ្នា ការកើនឡើងប្រជាប្រិយភាពប្រឆាំងនឹងរដ្ឋាភិបាលនិងអំពើហិង្សា។
- (៤) ខណៈពេលដែលសមាជិកដែលត្រូវបានធានាប្រព្រឹត្តបទឧក្រិដ្ឋ ឬខណៈពេលដែលសមាជិកដែលត្រូវបានធានាកំពុងត្រូវបានចាប់ខ្លួន ឬត្រូវរងការចាប់ខ្លួន ឬកំពុងរត់គេចពីការចាប់ខ្លួន។
- (៥) ការធ្វើដំណើរចូល ការចាកចេញ ការប្រតិបត្តិការ ការផ្តល់សេវា ឬត្រូវបានបញ្ជូនដោយយាន ឬមធ្យោបាយធ្វើដំណើរតាមផ្លូវអាកាស លើកលែងតែក្នុងករណីសមាជិកដែលត្រូវបានធានាគឺជាអ្នកដំណើរបង់ប្រាក់ធម្មតា ឬអ្នកបម្រើការលើយន្តហោះនៃក្រុមហ៊ុនអាកាសចរណ៍ពាណិជ្ជមួយ ដែលធ្វើការជាប្រចាំ និងទៀងទាត់តាមកាលវិភាគ និងគន្លងធ្វើដំណើរផ្លូវអាកាសដែលបានកំណត់របស់ក្រុមហ៊ុន។
- (៦) ខណៈពេលដែលសមាជិកដែលត្រូវបានធានាបំពេញកាតព្វកិច្ចជាយោធា ប៉ូលីស ឬជាអ្នកស្ម័គ្រចិត្តចូលរួមក្នុងសង្គ្រាម ឬការបង្ក្រាបឧក្រិដ្ឋកម្ម។
- (៧) ស្ថានភាពដែលមានពីមុនស្រាប់ មុនកាលបរិច្ឆេទចាប់ផ្តើមសុពលភាពនៃបញ្ជីសន្យារ៉ាប់រង ឬកាលបរិច្ឆេទនៃការដាក់បន្តសុពលភាពបញ្ជីសន្យារ៉ាប់រងឡើងវិញ ដោយយកកាលបរិច្ឆេទចុងក្រោយគេ។ ស្ថានភាពដែលមានពីមុនស្រាប់មានន័យថាជាជំងឺដែលសមាជិកដែលត្រូវបានធានាបានដឹងច្បាស់ លុះត្រាតែស្ថានភាពទាំងនោះត្រូវបានប្រកាសមកកាន់ក្រុមហ៊ុន និងទទួលយកដោយក្រុមហ៊ុន។ សមាជិកដែលត្រូវបានធានាអាចត្រូវបានចាត់ទុកថាបានដឹងច្បាស់អំពីស្ថានភាពដែលមានពីមុនស្រាប់ ប្រសិនបើមានស្ថានភាពណាមួយដូចបានចែងខាងក្រោម៖
 - ក) សមាជិកដែលត្រូវបានធានាបានទទួល ឬកំពុងទទួលការព្យាបាល
 - ខ) យោបល់វេជ្ជសាស្ត្រ ការធ្វើរោគវិនិច្ឆ័យ ការថែទាំ ឬការព្យាបាលផ្នែកវេជ្ជសាស្ត្រត្រូវបានណែនាំ
 - គ) មានរោគសញ្ញាច្បាស់ និងជាក់លាក់ត្រូវបានបង្ហាញ ឬ
 - ឃ) វត្តមាននៃស្ថានភាពនោះអាចមើលឃើញដោយបុគ្គលធម្មតាក្នុងកាលៈទេសៈណាមួយ។
- (៨) សមាជិកដែលត្រូវបានធានាស្ថិតនៅក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឬការប្រើប្រាស់ថ្នាំណាមួយ លើកលែងតែស្ថិតក្រោមការណែនាំរបស់គ្រូពេទ្យដែលមានអាជ្ញាបណ្ណត្រឹមត្រូវ។
- (៩) ការចូលរួមក្នុងសកម្មភាពកីឡាគ្រោះថ្នាក់រួមមាន តែមិនកំណត់ត្រឹមការជ្រមុជទឹក ការឡើងភ្នំ ការលោតជីក្រយោង ឬការប្រណាំងល្បឿនលឿនណាមួយ ឬសកម្មភាពកីឡាអារីណាមួយ។

៣. មរណភាព និងពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ដោយគ្រោះថ្នាក់ជាយថាហេតុ

- (១) ការធ្វើអត្តឃាត ឬប៉ុនប៉ងធ្វើអត្តឃាត ឬធ្វើឲ្យរបួសខ្លួនឯង ទោះស្ថិតក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយ។
- (២) ការឆ្លងវីរុសហ៊ីវ (HIV) រោគសញ្ញានៃជំងឺអេដស៍ ឬជំងឺដែលទាក់ទងនឹងជំងឺអេដស៍។
- (៣) សង្គ្រាម (មិនចាត់ប្រកាស ឬមិនបានប្រកាស) សកម្មភាពលុកលុយរបស់សត្រូវបរទេស សង្គ្រាមស៊ីវិល បដិវត្តន៍ ចលនាបះបោរ ការធ្វើរួមគ្នា ការកើនឡើងប្រជាប្រិយភាពប្រឆាំងនឹងរដ្ឋាភិបាល និងអំពើហិង្សា។
- (៤) ខណៈពេលដែលសមាជិកដែលត្រូវបានធានាប្រព្រឹត្តបទឧក្រិដ្ឋ ឬខណៈពេលដែលសមាជិកដែលត្រូវបានធានាកំពុងត្រូវបានចាប់ខ្លួន ឬត្រូវរងការចាប់ខ្លួន ឬកំពុងរត់គេចពីការចាប់ខ្លួន។
- (៥) ការធ្វើដំណើរចូល ការចាកចេញ ការប្រតិបត្តិការ ការផ្តល់សេវា ឬត្រូវបានបញ្ជូនដោយយាន ឬមធ្យោបាយធ្វើដំណើរតាមផ្លូវអាកាស លើកលែងតែក្នុងករណីសមាជិកដែលត្រូវបានធានា គឺជាអ្នកដំណើរបង់ប្រាក់ធម្មតា ឬអ្នកបម្រើការលើយន្តហោះនៃក្រុមហ៊ុនអាកាសចរណ៍ពាណិជ្ជមួយដែលធ្វើការ ហោះហើរជាប្រចាំ និងទៀងទាត់ ឬតាមកាលវិភាគហោះហើរ និងគន្លងធ្វើដំណើរផ្លូវអាកាសដែលបានកំណត់របស់ក្រុមហ៊ុន។
- (៦) ខណៈពេលដែលសមាជិកដែលត្រូវបានធានាបំពេញកាតព្វកិច្ចជាយោធា ប៉ូលីស ឬជាអ្នកស្ម័គ្រចិត្តចូលរួមក្នុងសង្គ្រាម ឬការបង្ក្រាបឧក្រិដ្ឋកម្ម។
- (៧) សមាជិកដែលត្រូវបានធានាបានដឹងអំពីបញ្ហារាងកាយថាមានជំងឺ ឬរបួសមុនពេលចាប់ផ្តើម កិច្ចសន្យាធានារ៉ាប់រងប៉ុន្តែសមាជិកដែលត្រូវបានធានាមិនបានជូនដំណឹងដល់ក្រុមហ៊ុនឡើយ។
- (៨) សមាជិកដែលត្រូវបានធានាស្ថិតនៅក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឬការប្រើប្រាស់ថ្នាំណាមួយ លើកលែងតែស្ថិតក្រោមការណែនាំរបស់គ្រូពេទ្យដែលមានអាជ្ញាបណ្ណចុះបញ្ជីត្រឹមត្រូវ។
- (៩) ការចូលរួមក្នុងសកម្មភាពកីឡាគ្រោះថ្នាក់រួមមាន តែមិនកំណត់ត្រឹមការជ្រមុជទឹក ការឡើងភ្នំ ការលោតជីក្រយោង ឬការប្រណាំងល្បឿនលឿនណាមួយ ឬសកម្មភាពកីឡាអារីណាមួយ។
- (១០) ការមានគភ៌ ការសម្រាលកូន ការរលូតកូន ឬផលវិបាកណាមួយកើតចេញពីកត្តាទាំងអស់នេះ។

ចំណាំ៖ ខ្លឹមសារក្នុងខិត្តប័ណ្ណផ្សព្វផ្សាយនេះគឺជាការពណ៌នាដោយសង្ខេប។ សម្រាប់ព័ត៌មានលម្អិតនៃការធានារ៉ាប់រង រួមមានអត្ថប្រយោជន៍ធានារ៉ាប់រង ករណីមិនធានា និងលក្ខខណ្ឌនៃការបញ្ចប់កិច្ចសន្យា សូមអាន និងលក្ខខណ្ឌធានារ៉ាប់រង។



ទំនាក់ទំនងមកកាន់យើងខ្ញុំ

☎ 023-989-218 / 098-989-218



service@gc-life.com.kh



www.gc-life.com.kh



វ៉ែនដាក ផ្ទះលេខ A9២ ផ្លូវR៨ ភូមិ ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ
រាជធានីភ្នំពេញ